

សាខា:
Branch

ឈ្មោះជាភាសាខ្មែរ:
Name in Khmer:

ឈ្មោះជាភាសាអង់គ្លេស:
Name in English:

លិខិតសម្គាល់ខ្លួន: អត្តសញ្ញាណប័ណ្ណ
Type of legal ID National ID

លិខិតឆ្លងដែន
Passport

លេខ:
Number

ថ្ងៃផុតកំណត់: | |
Expiry date dd mm yy

លេខទូរស័ព្ទ:
Phone number

អ៊ីម៉ែល/ទូរសារ:
E-mail/Fax

លេខគណនី:
Account number

ខ្ញុំបាទ/នាងខ្ញុំសូមប្រគល់សិទ្ធិជូនធនាគារ អេស៊ីលីដា ក្នុងការដកប្រាក់ចេញពីគណនីរបស់ខ្ញុំសម្រាប់ផ្តល់ជូនអ្នកទទួលបាន ដែលនឹងមានបញ្ជាក់តាមរយៈសារអេឡិចត្រូនិក ឬទូរសារ (E-mail/Fax) នូវឈ្មោះគណនី និងលេខគណនី ឬឈ្មោះ ភេទ អាយុ លេខប័ណ្ណសម្គាល់ខ្លួន និងអាសយដ្ឋាន ។

I hereby authorize ACLEDA Bank Plc to transfer fund from my account to the beneficiary, account name and number or name, sex, age, ID and address, which will be specified via E-mail/Fax.

ខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះហានិភ័យផ្សេងៗ ដែលបណ្តាលមកពីការបន្តបញ្ជាដកប្រាក់តាមរយៈសារអេឡិចត្រូនិក ឬ ទូរសារ (E-mail/Fax) នេះ ។

I will be responsible for any risks resulting from fraudulent payment order via E-mail/Fax.

ខ្ញុំបាទ/នាងខ្ញុំសូមបញ្ជាក់ថា ព័ត៌មានដែលបានរៀបរាប់ខាងលើជាព័ត៌មានត្រឹមត្រូវពិតប្រាកដមែន ។

I hereby declare that information mentioned above is true and correct.

ហត្ថលេខាម្ចាស់គណនី
Account holder's signature

កាលបរិច្ឆេទ/Date: | |

សម្រាប់ធនាគារ/FOR BANK USE ONLY

បានឃើញ និងអនុម័តដោយ
Seen and approved by

*ទំហំទឹកប្រាក់ច្រើនបំផុតក្នុងមួយថ្ងៃ ១០០,០០០ដុល្លារអាមេរិក ឬសមមូល និងថ្លៃសេវាត្រូវកាត់ចេញពីគណនីអ្នកផ្ញើប្រាក់ ។
Maximum amount per day 100,000 US Dollars or equivalent and fee is debited from sender's account.